

**កម្មវិធីកែលម្អផ្នែកការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ  
គណៈកម្មាធិការដឹកនាំការងារកែលម្អផ្នែកការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ**

~~~~~  
**របាយការណ៍វឌ្ឍនភាព ត្រីមាសទី ៣ ឆ្នាំ២០០៩**

លេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែលម្អផ្នែកការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

របាយការណ៍វឌ្ឍនភាពត្រីមាសទី ៣ នៃការអនុវត្តកម្មវិធីកែលម្អផ្នែកដំណាក់កាលទី ២ នឹងធ្វើការបង្ហាញវឌ្ឍនភាពចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០០៩ ចំពោះការអនុវត្តសកម្មភាពកំណែទម្រង់ដំណាក់កាលទី ២ ដែលមានកំណត់នៅក្នុងផែនការសកម្មភាពរួម ព្រមទាំងបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះ។ របាយការណ៍នេះ ក៏នឹងបង្ហាញឱ្យឃើញនូវវឌ្ឍនភាពក្នុងវិស័យគោលគន្លឹះនៃការបន្តរក្សាភាពជឿទុកបាននៃថវិកាដែលជាសមិទ្ធផលដំណាក់កាលទី១/ជំហានទី១ផងដែរ។

**១- វឌ្ឍនភាពផ្នែកសុចនាករក្នុងវិស័យគោលគន្លឹះនៃដំណាក់កាលទី ១/ជំហានទី ១**

ភាពជឿទុកបាននៃថវិកា ត្រូវបានបន្តពិនិត្យតាមដាននៅក្នុងដំណាក់កាលទី២តាមរយៈការពិនិត្យបណ្តាសូចនាករដែលអាចវាស់វែងជាបរិមាណបាននៃជំហានទី១ ដែលមានបង្ហាញជូននៅក្នុងតារាងខាងក្រោម៖

| សូចនាករ                                                                                      | គោលដៅ                                                                                                                                                               | វឌ្ឍនភាពត្រីមាសទី ៣ ឆ្នាំ ២០០៩                                                                                                          | វឌ្ឍនភាពត្រីមាសទី ៣ ឆ្នាំ ២០០៨                                                       |
|----------------------------------------------------------------------------------------------|---------------------------------------------------------------------------------------------------------------------------------------------------------------------|-----------------------------------------------------------------------------------------------------------------------------------------|--------------------------------------------------------------------------------------|
| ១. លទ្ធផលចំណូលក្នុងស្រុកសរុបជាបណ្តើរកាន់តែខ្ពស់ទៅរកគោលដៅដែលបានអនុម័តនៅក្នុងច្បាប់ហិរញ្ញវត្ថុ | ចំណូលក្នុងស្រុកសរុបសំរេចបាន + ឬ - 5% ធៀបនឹងគោលដៅដែលបានអនុម័តនៅក្នុងច្បាប់                                                                                           | ចំណូលក្នុងស្រុក: ៦៨.៩%                                                                                                                  | ចំណូលក្នុងស្រុក: ៩៩.២%                                                               |
| ២. គ្មានការបង្កើតឡើងនូវបំណុលកកស្ទះថ្មី                                                       | បំណុលកកស្ទះត្រូវកម្រិតមិនឱ្យលើសពី ២% នៃចំណាយសរុប                                                                                                                    | មិនមានបំណុលកកស្ទះ                                                                                                                       | មិនមានបំណុលកកស្ទះ                                                                    |
| ៣. អាណាប័កជាបណ្តើរៗអាចបញ្ជាចំណាយទៅតាមកម្មវិធីចំណាយ និងផែនការសាច់ប្រាក់                       | ស្ថានភាពចំណាយមិនត្រូវតិចជាង៖<br>- ត្រីមាសទី១: ១៥%<br>- ត្រីមាសទី២: ៤៥%<br>- ត្រីមាសទី៣: ៦៧%<br>- ត្រីមាសទី៤: ៩៦%<br>ភាគរយនៃការទូទាត់ជូនអ្នកផ្គត់ផ្គង់និងបុគ្គលិកតាម | សម្រេចបានក្នុង៖<br>- ត្រីមាសទី១: ១៧.៩%<br>- ត្រីមាសទី២: ៤១.៨%<br>- ត្រីមាសទី៣: ៧១.៣%<br><br>- ការទូទាត់តាមប្រព័ន្ធធនាគារសម្រេចបាន៨០.៩៧% | សម្រេចបានក្នុង៖<br>- ត្រីមាសទី១: ១៤.៧%<br>- ត្រីមាសទី២: ៤៣.៨%<br>- ត្រីមាសទី៣: ៧១.៧% |

|                                                                                                                                          |                                                                                                                              |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                  |                                                                                                                                                                                                                                                                                                                                                                              |
|------------------------------------------------------------------------------------------------------------------------------------------|------------------------------------------------------------------------------------------------------------------------------|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|                                                                                                                                          | <p>ប្រព័ន្ធធនាគារមិនត្រូវតិចជាង ៨០%នៃចំណាយសរុប</p> <p>ភាគរយនៃការបង់ចំណូលតាមរយៈប្រព័ន្ធធនាគារមិនត្រូវតិចជាង៦០%នៃចំណូលសរុប</p> | <p>-ក្រសួងចំនួន ២៦ បានបើកប្រៀបធៀបតាមប្រព័ន្ធធនាគារ</p> <p>-ចំណូលពន្ធគយ: ៩៩.៥%</p> <p>-ចំណូលពន្ធដារ: ៨៤.៦%</p>                                                                                                                                                                                                                                                                                                                                                                                                                                                                    |                                                                                                                                                                                                                                                                                                                                                                              |
| <p>៤. ចំណាយតាមប្រភេទ (សម្រាប់បុគ្គលិក និង មិនមែនបុគ្គលិក)កាន់តែខិតទៅរកថវិកាដែលបានអនុម័ត</p>                                              | <p>លទ្ធផលចំណាយត្រៀមនឹងថវិកាអនុម័តមិនត្រូវតិចជាង:</p> <p>-បៀវត្ស: ៩៨%</p> <p>-ទំនិញ/សេវាកម្ម: ៩៥%</p> <p>-មូលធន: ៨៥%</p>      | <p>សម្រេចបាន:</p> <p>-បៀវត្ស: ៧៩.២%</p> <p>-ទំនិញ/សេវា: ៧៤.៩%</p> <p>-មូលធន: ៧១.៣%</p>                                                                                                                                                                                                                                                                                                                                                                                                                                                                                           | <p>សម្រេចបាន:</p> <p>-បៀវត្ស: ៧៩%</p> <p>-ទំនិញ/សេវា: ៨២.១%</p> <p>-មូលធន: ៧៤%</p>                                                                                                                                                                                                                                                                                           |
| <p>៥. ទិន្នផលចំណូលលើមូលដ្ឋានពន្ធកាន់តែប្រសើរជាងមុនតាមរយៈការកែលម្អប្រសិទ្ធភាពនៃការប្រមូល និងផែនការប្រើប្រាស់ប្រភពចំណូលមិនមែនសារពើពន្ធ</p> | <p>ការរួមចំណែកទៅក្នុង ផលសនៃចំណូលសរុប មានការកែលម្អដោយបង្កើនប្រមាណ ០.៥%ក្នុងមួយឆ្នាំ</p>                                       | <p>-ចំណូលពន្ធ: ៧១.២%</p> <p>.ពន្ធផ្ទាល់: ៧៥.៣%</p> <p>.ពន្ធប្រយោល: ៧០.៣%</p> <p>-ចំណូលមិនមែនសារពើពន្ធ: ៥៨.៧%</p>                                                                                                                                                                                                                                                                                                                                                                                                                                                                 | <p>-ចំណូលពន្ធ: ១០០.៥%</p> <p>.ពន្ធផ្ទាល់: ១០៤.៤%</p> <p>.ពន្ធប្រយោល: ៩៩.៨%</p> <p>-ចំណូលមិនមែនសារពើពន្ធ : ១០៣.៦%</p>                                                                                                                                                                                                                                                         |
| <p>៦. រាល់ផ្នែកសំខាន់ៗនៃចំណូល និងចំណាយសាធារណៈត្រូវបានដាក់បញ្ចូលក្នុងថវិកា និងគណនីរបស់រដ្ឋាភិបាល</p>                                      | <p>មិនមានផ្នែកសំខាន់ៗដែលត្រូវបានដកចេញ</p>                                                                                    | <p>- បានបន្តពង្រឹងគណនីទោលរតនាគារ និងការប្រមូលផ្តុំគណនីរដ្ឋាភិបាល, ដាក់ឱ្យអនុវត្តប្លង់ គណនេយ្យថ្មី, ចំណាត់ថ្នាក់ថវិកាថ្មីនិងផែនការយុទ្ធសាស្ត្រថវិកាបានរួមចំណែកដល់ការកែលម្អការដាក់បញ្ចូលចំណូលនិងចំណាយក្នុងគណនីរដ្ឋាភិបាល។ ណែនាំឱ្យមានការបញ្ចូលក្នុងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០១០-២០១២ នូវចំណូល-ចំណាយរបស់សហគ្រាសពាណិជ្ជ និង ឧស្សាហកម្ម ថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលនិងថវិកាក្រៅបរិបទរបស់ដៃគូអភិវឌ្ឍន៍</p> <p>- គណនីចរន្តទាំងប្រទេសបានថយចុះមកត្រឹមចំនួន ១១០គណនី</p> <p>-ប្រព័ន្ធទិន្នន័យ(DMFAS) បានដំណើរការដើម្បីកែលម្អការគ្រប់គ្រង និងត្រួតពិនិត្យហិរញ្ញប្បទានពីខាងក្រៅ</p> | <p>- គណនីទោលរតនាគារ និងការប្រមូលផ្តុំគណនីរដ្ឋាភិបាលត្រូវបានពង្រឹងប្លង់គណនេយ្យថ្មី, ចំណាត់ថ្នាក់ថវិកាថ្មីនិងផែនការយុទ្ធសាស្ត្រថវិកាត្រូវបានដាក់ឱ្យអនុវត្ត។</p> <p>- នៅដើមឆ្នាំ២០០៩ គណនីចរន្តរបស់ក្រសួងស្ថាប័ន នៅធនាគារពាណិជ្ជ និង ធនាគារជាតិមានចំនួន១៨៧ គណនីចរន្តចំនួន ១៣ ត្រូវបានបិទនិងបានបង្កកគណនីចរន្តចំនួន ៤២</p> <p>-ប្រព័ន្ធទិន្នន័យ(DMFAS) ត្រូវបានដាក់ឱ្យដំណើរការ</p> |

**២. ការវិនិច្ឆ័យសកម្មភាពសម្រាប់ការអនុវត្តសកម្មភាពកំណែទម្រង់ដំណាក់កាលទី២**

ការត្រួតពិនិត្យមើលការអនុវត្តសកម្មភាពកំណែទម្រង់ដំណាក់កាលទី២ បានផ្តោតលើ វឌ្ឍនភាពនៃផែនការសកម្មភាពទាំងបីប្រភេទដែលបានកំណត់នៅក្នុងផែនការសកម្មភាពរួមនោះគឺ ការពិនិត្យមើលវឌ្ឍនភាពសកម្មភាពជំហានទី១ដែលត្រូវបន្តពង្រឹងក្នុងដំណាក់កាលទី២, វឌ្ឍន- ភាពសកម្មភាពដើម្បីសម្រេចគោលបំណងផ្ទាល់នៃជំហានទី ២ និងវឌ្ឍនភាពសកម្មភាពសម្រាប់ ជំហានបន្ទាប់។

**២.១ សកម្មភាពជំហានទី១ ដែលត្រូវបន្តពង្រឹងនៅក្នុងដំណាក់កាលទី២**

ការពិនិត្យមើលវឌ្ឍនភាពនៃសកម្មភាពទាំងនេះ ដែលរៀបចំក្រោមគោលបំណងចំនួនបួន គឺដើម្បីធានាថាភាពជឿទុកចិត្តបាននៃថវិកាដែលជាសមិទ្ធផលនៃការអនុវត្តកម្មវិធីកំណែទម្រង់ដំ ណាក់កាលទី១ នៅតែរក្សាបាន ដើម្បីគាំទ្រដល់ការសម្រេចគោលបំណងនៃកំណែទម្រង់ជំហាន ទី ២ ” ការធ្វើឱ្យប្រសើរឡើងគណនេយ្យភាពហិរញ្ញវត្ថុ ” ។

**~ បន្តកែលម្អរដ្ឋបាល និង គោលនយោបាយចំណូល**

**ផ្នែកចំណូលមិនមែនសារពើពន្ធ**

សកម្មភាពដែលបានរៀបចំ និង/ឬដែលបានអនុវត្តហើយរួមមាន៖ ប្រកាសធានារ៉ាប់រង ជីវិត, ប្រកាសស្តីពីគោលការណ៍ណែនាំផ្នែកគណនេយ្យ, ក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធ សាស្ត្រមីក្រូហិរញ្ញវត្ថុ សេចក្តីព្រាងនីតិវិធីដើម្បីត្រួតពិនិត្យអនុបំណុលរបស់រដ្ឋាភិបាលនៅក្នុងវិ ស័យមីក្រូហិរញ្ញវត្ថុ សេចក្តីព្រាងតារាងកម្រៃជើងសារសម្រាប់ក្រុមហ៊ុនប្រកបសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ សេចក្តីព្រាងស្តង់ដារគ្រប់គ្រងសេវាកម្មអចលនវត្ថុ សេចក្តីព្រាងក្រម សីលធម៌វិជ្ជាជីវៈសម្រាប់ក្រុមហ៊ុនប្រកបសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ប្រកាសស្តីពី ការគ្រប់គ្រងការត្រួតពិនិត្យ និងការផ្តល់អាជ្ញាប័ណ្ណដល់បុគ្គលអភិវឌ្ឍន៍អចលនទ្រព្យ សេចក្តី ព្រាងបទប្បញ្ញត្តិមូលប័ត្រ ការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍ អចលនវត្ថុ គណៈកម្មាធិការអន្តរក្រសួងដើម្បីរៀបចំយន្តការគ្រប់គ្រង និងជំរុញឱ្យមានការទិញ ធានារ៉ាប់រងចំពោះយានយន្ត តតិយជន ការដ្ឋាន និងការដឹកជញ្ជូនអ្នកដំណើរ, បង្កើតយន្តការ ត្រួតពិនិត្យសម្ភារៈល្បែងស៊ីសង និងសមាគមវាយតម្លៃអចលនវត្ថុ និងចូលជាសមាជិកសមាគម វាយតម្លៃអចលនវត្ថុអាស៊ាន, បានធ្វើការពិនិត្យស្រាវជ្រាវចំណូល-ចំណាយរបស់គ្រឹះស្ថានសាធា

រណៈរដ្ឋបាល, រៀបចំកំណត់កម្រៃពីសេវាសិក្សាបង់ថ្លៃរបស់សាកលវិទ្យាល័យចំនួន០២, កំណត់លក្ខណៈវិនិច្ឆ័យក្នុងការផ្តល់ការលើកទឹកចិត្តចំពោះមន្ត្រីបំពេញការងារផ្នែកប្រមូលចំណូល, ធ្វើការពិនិត្យស្ថានភាពបំណុលពីការធ្វើឯកជនភារូបនីយកម្ម និងការជំរុញការទូទាត់បំណុលឯកជនភារូបនីយកម្ម និងប្រាក់ពិន័យ, ពិនិត្យសំណើវិនិយោគនិងអាជីវកម្មភាស៊ីផ្សារ ការបង់ចំណូលនៅខេត្ត, រៀបចំរបាយការណ៍ចំណូលពីថ្លៃឈ្នួលផ្ទៃក្រឡាដីសម្បទានវីនិងតារាងកិច្ចព្រមព្រៀងសម្បទានវីប្រចាំឆ្នាំ២០០៨ របាយការណ៍ចំណូលថ្លៃស្វយសារវត្ថុធាតុដើមថ្មីនិងសម្ភារៈសំណង់ឆ្នាំ២០០៨, ការពិនិត្យឡើងវិញកិច្ចព្រមព្រៀងអនុបំណុលរបស់រដ្ឋាភិបាល ការសិក្សាស្រាវជ្រាវរៀបចំគោលការណ៍ណែនាំស្តីពីការត្រួតពិនិត្យទុនអនុបំណុល ការកំណត់តម្លៃអាករអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តម្លៃព្រឹត្តិបត្រថ្កោលទោស តម្លៃលេខចុះបញ្ជីថយន្តធុនទេសចរណ៍ តម្លៃសេវាកម្មសាធារណៈសម្រាប់ការចុះបញ្ជី កម្រៃចុះបញ្ជីគំនូរឧស្សាហកម្ម កម្រៃសេវាប្រកាសនីយបត្រតក្កកម្ម និងវិញ្ញាបនបត្រម្ចីដែលមានប្រយោជន៍, ក្រុមបេសកកម្មរបស់នាយកដ្ឋានចំណូលមិនមែនសារពើពន្ធ បានចុះទៅខេត្តចំនួន០៦ដើម្បីពិនិត្យការប្រមូលចំណូលមិនមែនសារពើពន្ធ ផ្ទៀងផ្ទាត់ស្ថានភាពបំណុលនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដើម្បីមានមូលដ្ឋានរៀបចំកម្មវិធីសកម្មភាពការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ។

ទន្ទឹមនេះការងារមួយចំនួនទៀតកំពុងតែចាប់ផ្តើមដំណើរការជាបណ្តើរៗដូចជា ការបង្កើតក្រុមការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅតាមក្រសួង-ស្ថាប័ន ការរៀបចំបញ្ជីសារពើភ័ណ្ណគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ សេចក្តីព្រាងអនុក្រឹត្យស្តីពីការចេញផ្សាយនិងធ្វើពាណិជ្ជកម្មមូលបត្រមិនមែនរដ្ឋាភិបាល សេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រព្រឹត្តទៅនៃគណៈកម្មការមូលបត្រ សេចក្តីព្រាងបទបញ្ញត្តិមូលបត្រ សេចក្តីព្រាងប្រកាសស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការឯកជនភារូបនីយកម្ម ការបកប្រែស្តង់ដារវាយតម្លៃអចលនវត្ថុ សេចក្តីព្រាងច្បាប់កាស៊ីណូ Trust Law ប្រកាសពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពដំណើរការគ្រប់គ្រងឆ្នោតឡូតូ សេចក្តីព្រាងប្រកាសថ្មីដើម្បីគ្រប់គ្រងអាជីវកម្មកាស៊ីណូ ការអនុវត្តអធិការកិច្ចប្រចាំត្រីមាសដល់ទឹកនៃងដើម្បីគ្រប់គ្រង និងប្រមូលចំណូលពីកាស៊ីណូ ច្បាប់ស្តីពីការធានារ៉ាប់រង អនុក្រឹត្យ និងប្រកាសពាក់ព័ន្ធនឹងផ្នែកធានារ៉ាប់រង ការស្រង់ព័ត៌មានពីផ្នែកឯកជនទាក់ទងនឹងវិស័យសហគ្រាសធុនតូច និងមធ្យម

ការសិក្សាក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (ក្រុមការងារតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធត្រូវបានបង្កើតឡើង) និងការកែលម្អសេចក្តីព្រាងសារពើពន្ធស្តីពីការដាក់ឱ្យអនុវត្តប្រើប្រាស់បង្កាន់ដៃជាតិ និងប្រព័ន្ធបាយការណ៍ការត្រៀមរៀបចំបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកំពុងចងក្រងបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ ។

នៅក្នុងក្របខ័ណ្ឌការងារគ្រប់គ្រង និងប្រមូលចំណូលមិនមែនសារពើពន្ធ ក្រសួង-ស្ថាប័នក៏បាន និងកំពុងសហការក្នុងកិច្ចការទារបំណុល ប្រមូលចំណូល ថ្លៃឈ្នួលរោងចក្រ និងសម្បទានរ៉ែ ការរៀបចំរបាយការណ៍ស្តីពីស្ថានភាពចំណូលមិនមែនសារពើពន្ធប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ការប្រមូលព័ត៌មានស្តីពីប្រភពចំណូលមិនមែនសារពើពន្ធនៅក្នុងក្រសួង-ស្ថាប័ន ការត្រៀមរៀបចំប្រកាសអន្តរក្រសួងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ផ្តល់ធាតុចូលរៀបចំគោលនយោបាយចំណូលរយៈពេលមធ្យម និងការបង្កើតក្រុមការងារចំណូល។

**ផ្នែកចំណូលសារពើពន្ធ**

សកម្មភាពដែលបានអនុវត្តរួចហើយរួមមាន ប្រកាសស្តីពីការកំណត់និយមន័យឆ្នាំជាប់ពន្ធនៃពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំសម្រាប់ក្រុមហ៊ុនបរទេស សារពើពន្ធសារពើពន្ធច្នីទាំង០៥ (ការរៀបចំធ្វើសវនកម្ម ដំណើរការសវនកម្ម ផែនការសវនកម្ម ឯកសារការងារ និងរបាយការណ៍សវនកម្ម) ប្រព័ន្ធរបបស្វ័យប្រកាស និងប្រព័ន្ធម៉ៅការតាម សាខាពន្ធដារខណ្ឌ ទាំង០៧ ក្នុងរាជធានីភ្នំពេញ ប្រព័ន្ធកម្មវិធីគ្រប់គ្រងចំណូលពន្ធនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ កម្មវិធីគណនេយ្យ និងស្ថិតិពន្ធ សៀវភៅផែនការយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់ទំនើបកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានរៀបចំ និងពិនិត្យបញ្ចប់សេចក្តីព្រាងលើកទី៣នៃច្បាប់ស្តីពីពន្ធលើប្រេង អនុក្រឹត្យស្តីពីការកាត់បន្ថយផលរបរអាករលើតម្លៃបន្ថែម សេចក្តីព្រាងគោលនយោបាយស្តីពីប្រព័ន្ធព័ត៌មានវិទ្យារបស់អគ្គនាយកដ្ឋានពន្ធដារ ការរៀបចំផែនការទារបំណុលពន្ធពីអ្នកជំពាក់ពន្ធ បញ្ជីឈ្មោះសហគ្រាសសម្រាប់កម្មវិធីសវនកម្មសារពើពន្ធរបស់ក្រសួង និងអគ្គនាយកដ្ឋានពន្ធដារនៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ការដាក់សហគ្រាស

ទៅតាមប្រភេទធុរកិច្ច ការអនុវត្តប្រព័ន្ធស្វ័យប្រកាសនៅតាមរាជធានី-ខេត្ត សេចក្តីណែនាំ អំពីសិទ្ធិ និងកាតព្វកិច្ចអ្នកជាប់ពន្ធ សេចក្តីជូនដំណឹងស្តីពីការកំណត់ពន្ធច្រើ ការដាក់ដំណើរការ គេហទំព័រអគ្គនាយកដ្ឋានពន្ធដារ។

ទន្ទឹមនេះ សកម្មភាពដែលបានចាប់ផ្តើមដំណើរការជាបណ្តើរៗមានដូចជាការបកប្រែគំរូ សន្និសីទសម្រាប់អំពីពន្ធ ការរៀបចំសារាចរស្តីពីវិធាន និងនីតិវិធីនៃការអង្កេតនិងប្រមូលផ្តុំព័ត៌មាន ផ្នែកពន្ធ ការរៀបចំផែនការធ្វើជំរឿនសហគ្រាសនៅរាជធានីភ្នំពេញ ការរៀបចំប្រព័ន្ធទិន្នន័យ ពន្ធផ្ទាក់កណ្តាល ការត្រៀមបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកពន្ធ ។

ក្រៅពីសកម្មភាពដែលបានរៀបរាប់ខាងលើនេះ ការងារសំខាន់ៗដទៃទៀតក៏បានចាប់ផ្តើម អនុវត្តជាហូរហែផងដែរដែលក្នុងនោះ មានការធ្វើបច្ចុប្បន្នភាពគោលនយោបាយចំណូល ការធ្វើ បច្ចុប្បន្នភាពក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច ការរៀបចំសេចក្តីព្រាងសារាចរណែនាំស្តីពីការអនុវត្តខ្លឹម សារនៃមាត្រា១៧នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងគំរូសេដ្ឋកិច្ចដើម្បីប្រើប្រាស់សម្រាប់ ការព្យាករណ៍ចំណូលរបស់ក្រុមហ៊ុនរដ្ឋ ដោយឡែកក្រុមការងារបច្ចេកទេសអន្តរក្រសួង បានបន្ត ពិនិត្យពិភាក្សាលើទម្រង់របាយការណ៍អំពីចំណូលពីប្រេងនិងឧស្ម័ន និងធនធានរ៉ែដទៃទៀត ការ បង់សួយសារ និងវិភាគទានរបស់ក្រុមហ៊ុនធ្វើអាជីវកម្មប្រេង និងឧស្ម័នហើយក៏បានកំណត់កាល បរិច្ឆេទនៃការអនុវត្តផែនការសកម្មភាពផងដែរ។

~ **បន្តតែងតម្កការគ្រប់គ្រងបំណុល**

របាយការណ៍គំរូអំពីហិរញ្ញប្បទានសម្បទានក្រៅប្រទេសនិងកម្ចីបន្ត និងសេចក្តីព្រាងគោល ការណ៍ណែនាំក្នុងការគ្រប់គ្រងបំណុលត្រូវបានរៀបចំឡើង។ វគ្គបណ្តុះបណ្តាលអំពីមូលដ្ឋានគ្រឹះ នៃការប្រើប្រាស់ប្រព័ន្ធ DMFAS ត្រូវបានរៀបចំសម្រាប់មន្ត្រីនាយកដ្ឋាន និងមន្ត្រីអគ្គនាយក ដ្ឋានរតនាគារជាតិ ហើយមន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងបំណុល បានចូលរួមវគ្គសិក្សានិងធ្វើ ទស្សនកិច្ចសិក្សាទៅប្រទេសហ្វីលីពីនដើម្បីស្វែងយល់អំពីការគ្រប់គ្រងបំណុលតាម DMFAS ។

ទន្ទឹមនេះសិក្ខាសាលាផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រគ្រប់គ្រងបំណុល និងមុខងារដទៃទៀត របស់ DMFAS ក៏ត្រូវបានរៀបចំសម្រាប់មន្ត្រីនៃនាយកដ្ឋានវិនិយោគ និងសហប្រតិបត្តិការ និងនាយកដ្ឋានពាក់ព័ន្ធដទៃទៀត។

~ បន្តការងារគ្រប់គ្រងសាច់ប្រាក់ និង ការគ្រប់គ្រងគណនីធនាគារ

នៅដើមឆ្នាំ២០០៩ គណនីចរន្តសរុបមានចំនួន១៧៤ ក្នុងស្មារតីនៃការពង្រឹងប្រសិទ្ធភាព គ្រប់គ្រងគណនីរដ្ឋនៅតាមបណ្តាធនាគារ វិធានការបង្កក និងបិទគណនីត្រូវបានអនុវត្តជា ហូរហែ ដែលជាលទ្ធផលគិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០៩ គណនីចរន្តទូទាំងប្រទេស មានចំនួន១១៦ ហើយមកដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០០៩ គណនីចរន្តទូទាំងប្រទេសបាន ថយចុះមកត្រឹមចំនួន១១០គណនី ក្នុងនោះគណនីចរន្តបើកថ្មីមាន ០១គណនីនៅខេត្តបន្ទាយ មានជ័យ (ទទួលចំណូលរបស់ពន្ធដារខេត្ត) គណនីចំនួន ១៨ ស្ថិតក្នុងការតាមដានត្រួតពិនិត្យ និង ឈានទៅធ្វើការបង្កកនៅពេលខាងមុខ។ គណនីរបស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គ នាយកដ្ឋានគយ និងរដ្ឋាករមានសមតុល្យសូន្យនៅរៀងរាល់ចុងថ្ងៃ។ កិច្ចការកំពុងអនុវត្តបន្ត ដើម្បីបិទគណនីចំនួន១៧ ដែលគម្រោងបានបញ្ចប់រួចហើយ និងពិនិត្យឡើងវិញដើម្បីបញ្ជាក់ពី គណនីក្រៅគម្រោង និងសមតុល្យនៃគណនីដែលត្រូវបានបិទ។ របាយការណ៍គណនីប្រាក់បញ្ញើ ដែលមានអាយុកាលយូរ បាត់ម្ចាស់និងគ្មានសកម្មភាពត្រូវបានរៀបចំដើម្បីពិនិត្យនិងបិទគណនីទាំង នោះ។នៅក្នុងសកម្មភាពនៃការប្រមូលផ្តុំគណនីធនាគាររបស់រដ្ឋាភិបាល និងការពង្រឹងគណនី ទោលរបស់រតនាគារនេះ ក្រសួង-ស្ថាប័នក៏បានចូលរួមក្នុងការពិនិត្យគណនី និងបានផ្តល់ព័ត៌ មានពាក់ព័ន្ធគណនីដែលមាននៅក្នុងធនាគារជាតិនិងធនាគារពាណិជ្ជមកអគ្គនាយកដ្ឋានរតនាគារ ជាតិដែលជួយឱ្យកិច្ចការមានដំណើរទៅមុខ ប៉ុន្តែកិច្ចសហការនៅពុំទាន់បានពេញលេញពីគ្រប់ ក្រសួង-ស្ថាប័ននោះទេ។

យន្តការប្រើប្រាស់សេវាធនាគារពាណិជ្ជនិងការជំរុញការបើកបៀវត្សតាមប្រព័ន្ធធនាគារ ពាណិជ្ជត្រូវបានអនុវត្តបន្ត។សេវាធនាគារពាណិជ្ជអេស៊ីលីដាត្រូវបានដាក់អនុវត្តសាកល្បងនៅខេត្ត ចំនួន០២ អគ្គនាយកដ្ឋានរតនាគារជាតិក៏បានចេញសេចក្តីណែនាំស្តីពីកិច្ចដំណើរការនៃប្រតិបត្តិ ការចំណូល-ចំណាយថវិកា ព្រមទាំងកិច្ចបញ្ជីកាចំណូល-ចំណាយ លើកម្រៃការប្រាក់ដែលបាន ទទួលពីធនាគារអេស៊ីលីដា។ ការសិក្សាស្វែងយល់អំពីវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធធនាគារ នៅទីតាំងសំខាន់ៗ (ចំនួន ០៥បន្ថែមទៀតនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០១០) និងនៅទូទាំង ប្រទេសព្រមទាំងនីតិវិធីនៃការប្រើប្រាស់លំហូរសាច់ប្រាក់ឆ្លងកាត់ធនាគារកំពុងអនុវត្តបន្ត។

នៅក្នុងឆមាសទី១ ក្រសួង-ស្ថាប័ន ចំនួនត្រឹម ២១ (លើចំនួន សរុប៣៨)បានប្រើប្រាស់សេវាធនាគារដើម្បីបើកប្រាក់បៀវត្ស។ មកដល់ខែកញ្ញា ក្រសួង-ស្ថាប័នប្រើប្រាស់សេវាធនាគារបានកើនឡើងចំនួន ២៦ ដោយឡែកក្រសួង-ស្ថាប័នចំនួន០៨បានបើកគណនីតែពុំទាន់បានប្រើប្រាស់ និងក្រសួង-ស្ថាប័នចំនួន ០៤ មិនទាន់បានបើកគណនីនៅឡើយ។ ជារួម ក្រសួង-ស្ថាប័ន បានចូលរួមកាត់បន្ថយចំនួនប្រតិបត្តិការដែលផ្អែកលើសាច់ប្រាក់ និងពង្រីកការប្រើប្រាស់ប្រព័ន្ធធនាគារសម្រាប់ការបើកបៀវត្ស។

នៅក្នុងក្របខ័ណ្ឌការងារនៃការពង្រឹងការគ្រប់គ្រងសាច់ប្រាក់ការងារមួយចំនួនត្រូវបាននិងកំពុងបន្តអនុវត្តមានដូចជា ការចងក្រងតារាងចំណាយ តារាងចំណូល (រួមទាំងចំណាយ-ចំណូលមូលធន) តាមក្រសួង តាមជំពូក តាមគណនី និងអនុគណនី ដោយបញ្ចូលទិន្នន័យឆ្នាំ ២០០៧ និង ២០០៨ និងកំពុងធ្វើបច្ចុប្បន្នភាពទិន្នន័យឆ្នាំ២០០៩, ការធ្វើបច្ចុប្បន្នភាពរបាយការណ៍ស្ថានភាពសាច់ប្រាក់ ប្រចាំថ្ងៃ សប្តាហ៍ និងខែ ការរៀបចំគំរូរបាយការណ៍ស្ថានភាពសាច់ប្រាក់រដ្ឋ ការកំណត់ទម្រង់និងម៉ូដែលសម្រាប់ព្យាករណ៍លំហូរសាច់ប្រាក់ ការរៀបចំ RACI Matrix Template សម្រាប់ប្រព័ន្ធព័ត៌មានវិទ្យា ការប្រៀបធៀបលំហូរសាច់ប្រាក់ជាក់ស្តែង និងការព្យាករណ៍ប្រចាំខែ សិក្សាស្វែងរករូបមន្តដើម្បីកំណត់កម្រិតការពារសាច់ប្រាក់រដ្ឋាភិបាលនៅគណនីទោលរតនាគារជាតិ។

ការប្រមូលផ្តុំ និងបន្តកែលម្អផែនការសាច់ប្រាក់នេះ ក្រសួង-ស្ថាប័នមួយចំនួនក៏បាននិងកំពុងរួមចំណែកយ៉ាងសកម្មដូចជាការផ្តល់ផែនការចំណូល-ចំណាយ និងតួលេខព្យាករណ៍ចំណូល-ចំណាយ និងរបាយការណ៍សមតុល្យលំហូរសាច់ប្រាក់ជាដើម។ ចាប់តាំងពីឆ្នាំ២០០៧មក បំណុលកកស្ទះមិនមាននៅអគ្គនាយកដ្ឋានរតនាគារជាតិឡើយ។

ការសិក្សាអំពីតម្រូវការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅតាមនាយកដ្ឋាននីមួយៗរបស់អគ្គនាយកដ្ឋានរតនាគារជាតិ បាននិងកំពុងដំណើរការ ដោយបានអនុវត្តសាកល្បងលើប្រតិបត្តិការផ្នែកចំណាយថវិកា ដែលបានជំនួសការងារដោយដៃ។ ការសិក្សាវាយតម្លៃជាលក្ខណៈឯករាជ្យអំពីស្ថានភាពនៃការប្រើប្រាស់ប្រព័ន្ធ Conical Hat និងតម្រូវការនៃការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មនៅអគ្គនាយកដ្ឋានរតនាគារជាតិត្រូវបានធ្វើឡើង។ បណ្តាញ (Network) នៅអគ្គនាយកដ្ឋានរតនាគារជាតិ រួមទាំងរតនាគាររាជធានីភ្នំពេញ ត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការ



ព្រមជាមួយនេះ បណ្តាញ WiFi បានគ្របដណ្តប់បរិវេណអគ្គនាយកដ្ឋានស្ទើរទាំងស្រុង ។ គេហទំព័រអគ្គនាយកដ្ឋានរតនាគារជាតិ ([www.treasury.gov.kh](http://www.treasury.gov.kh)) ត្រូវបានបង្កើតនិងដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលឯកសាររបស់អគ្គនាយកដ្ឋានរតនាគារជាតិត្រូវបានបង្កើតផងដែរសម្រាប់ការប្រើ ប្រាស់ផ្ទៃក្នុង(ឯកសារទាញចេញពី Server) ទន្ទឹមនេះក៏មានការជំរុញមន្ត្រីអគ្គនាយកដ្ឋានឱ្យប្រើ ប្រាស់សារអេឡិចត្រូនិកជាមធ្យោបាយទំនាក់ទំនងនិងផ្លាស់ប្តូរព័ត៌មានផងដែរ។

~ **បន្តកែលម្អលទ្ធកម្មសាធារណៈ**

នៅក្នុងសកម្មភាពកែលម្អលទ្ធកម្មសាធារណៈ កិច្ចការមួយចំនួនត្រូវបានអនុវត្ត ដូចជាការ វាយតម្លៃជ្រើសរើសទីប្រឹក្សាអន្តរជាតិជួយក្នុងផ្នែករៀបចំសេចក្តីព្រាងច្បាប់លទ្ធកម្មកំពុងដំណើរ ការ, ការពិនិត្យកែលម្អបន្ថែមឧបសម្ព័ន្ធនៃ IRRPP ត្រូវបានបញ្ចប់ និងត្រៀមបោះពុម្ពផ្សាយ ការកែលម្អផែនការលទ្ធកម្មរបស់ក្រសួង-ស្ថាប័នចំណាយ, រៀបចំសេចក្តីណែនាំស្តីពីការកសាង ផែនការលទ្ធកម្មឆ្នាំ២០១០ និងគំរូរបាយការណ៍ស្តីពីការអនុវត្តកិច្ចលទ្ធកម្ម, បានបញ្ជូនមន្ត្រីចំនួន ០២រូបទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីលទ្ធកម្មអន្តរជាតិនៅសហរដ្ឋអាមេរិក, ការកែលម្អចនា សម្ព័ន្ធនាយកដ្ឋានលទ្ធកម្មសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការបង្កើតការិយា ល័យផែនការលទ្ធកម្ម រៀបចំសេចក្តីព្រាងប្រកាសស្តីពីការបង្កើតសាខាលទ្ធកម្មរាជធានី និងខេត្ត ជ្រើសរើសមន្ត្រីបន្ថែមដើម្បីបម្រើការងារនៅក្នុងនាយកដ្ឋានលទ្ធកម្ម និងការរៀបចំវគ្គបណ្តុះ បណ្តាលជំនាញលទ្ធកម្មដល់មន្ត្រីក្នុងនាយកដ្ឋាន។

ដោយឡែកក្រសួង-ស្ថាប័នមួយចំនួន ក៏បាន និងកំពុងធ្វើការកែលម្អផ្នែកលទ្ធកម្មសាធា រណៈរបស់ខ្លួន ដោយបានបំពេញសកម្មភាពសំខាន់ៗមួយចំនួនដូចជា ការរៀបចំផែនការលទ្ធកម្ម ប្រចាំឆ្នាំ ការរៀបចំកាលវិភាគអនុវត្តលទ្ធកម្ម និងកាលវិភាគតាមដានលទ្ធកម្មជាដើម។ បន្ថែមលើនេះ ក្រសួង-ស្ថាប័ន ក៏បានបញ្ជូនមន្ត្រីជំនាញឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី លទ្ធកម្មដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បានបញ្ជូនរបាយការណ៍និងទិន្នន័យ លទ្ធកម្មមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានធ្វើការកែលម្អការប្រកួតប្រជែងក្នុងដំណើរ ការលទ្ធកម្ម តាមរយៈការផ្តល់ឯកសារនិងទិន្នន័យពាក់ព័ន្ធលទ្ធកម្មដល់អ្នកចូលរួមនិងការផ្សព្វ ផ្សាយអំពីកិច្ចលទ្ធកម្មជាដើម។

**២.២ សកម្មភាពជំហានទី ២ ដែលត្រូវអនុវត្តនៅក្នុងដំណាក់កាលទី២**

នៅក្នុងដំណើរការឆ្ពោះទៅរកការសម្រេចឱ្យបាននូវការធ្វើឱ្យប្រសើរឡើងគណនេយ្យភាព ហិរញ្ញវត្ថុ ដែលជាគោលបំណងចម្បងជាយុទ្ធសាស្ត្រនៃជំហានទី ២ នោះ ចង្កោមសកម្មភាពការងារ ត្រូវបានចងក្រងនៅជុំវិញវិញគោលបំណងចំនួន០៨ដែលជោគជ័យក្នុងគោលបំណងទាំងអស់នេះ នឹងនាំឱ្យគណនេយ្យភាពហិរញ្ញវត្ថុត្រូវបានកែលម្អប្រសើរឡើង។

**~ កែលម្អបង្កាត់គណនេយ្យភាពដោយកំណត់ឱ្យបានច្បាស់ពីតួនាទី មុខងារ និង ការទទួលខុសត្រូវរបស់ ក្រសួង-ស្ថាប័ន គ្រប់កម្រិត និងរបស់អង្គការក្រៅរដ្ឋបាល**

ការសិក្សាលើក្របខ័ណ្ឌច្បាប់ដែលពាក់ព័ន្ធនឹងការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គការ ថវិកា ព្រមទាំងអ្នកគ្រប់គ្រងថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចាប់ផ្តើមជាបណ្តើរៗ ដោយបានចាប់ផ្តើមពិនិត្យពីសង្គតភាពរវាងអនុក្រឹត្យ ឯកសារបទបញ្ញត្តិផ្សេងៗដែលមានស្រាប់ គណនេយ្យភាពថ្មី អង្គការថវិកា ជាមួយនឹងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០០៨ ស្រាវជ្រាវឯកសារមួយចំនួនពាក់ព័ន្ធនឹងការងារក្របខ័ណ្ឌទទួលខុសត្រូវដែលកំពុងអនុវត្តក្នុង ការរៀបចំផែនការវិនិយោគ(PIP) ពីក្រសួងផែនការ។ គ្រប់ក្រសួង-ស្ថាប័នត្រូវបានស្នើឱ្យផ្តល់នូវ រចនាសម្ព័ន្ធដើម្បីមានជាមូលដ្ឋានក្នុងការពិនិត្យ សិក្សា និងត្រៀមរៀបចំការកំណត់អង្គការថវិកា និងអ្នកគ្រប់គ្រងថវិកា ទន្ទឹមនេះសេចក្តីព្រាងដំបូងស្តីពីការកំណត់អង្គការថវិកា ត្រូវបានរៀបចំ រួចហើយ។ ការពិនិត្យ និងពិភាក្សាពិគ្រោះយោបល់ជាមួយអ្នកជំនាញការ IMF អំពីរបៀប កំណត់អង្គការថវិកាបានអនុវត្តចំនួន ០៣លើក។ ក្រសួង-ស្ថាប័ន បាន និងកំពុងធ្វើការពិនិត្យ កែសម្រួលពង្រាងឯកសារកំណត់ពីការទទួលខុសត្រូវថវិកា រៀបចំ និងកែសម្រួលមន្ត្រីទទួលខុស ត្រូវក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធ្វើការបែងចែកឱ្យដាច់គ្នានាទី ភារកិច្ច របស់នាយក ដ្ឋាន ឬការិយាល័យនីមួយៗដើម្បីឈានទៅកំណត់ការទទួលខុសត្រូវនៅក្នុងកម្រិតនីមួយៗ រៀបចំ អ្នកគ្រប់គ្រងថវិកាថ្មី និងលំហូរថវិកាស្របតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសាកល្បងដំណើរការក្របខ័ណ្ឌគណនេយ្យភាពថ្មីនៅតាមអង្គការក្រៅរដ្ឋបាលនិងដំណើរការ ការងារថ្មី។ ទន្ទឹមនេះ ក្រសួង-ស្ថាប័នក៏បានធ្វើការផ្សព្វផ្សាយតាមរយៈសិក្ខាសាលាផ្ទៃក្នុងអំពី សិទ្ធិអំណាចនិងការទទួលខុសត្រូវរបស់អង្គការថវិកា និងបន្តការផ្សព្វផ្សាយអំពីការគ្រប់គ្រង ថវិកាថ្មី និងលំហូរថវិកាថ្មី ការរៀបចំផែនការថវិកានៅក្នុងក្រសួង និងការរៀបចំឱ្យមានត្រូវ

បង្គោលផងដែរ។ ក្រសួង-ស្ថាប័នមួយចំនួនក៏បានចាប់ផ្តើមធ្វើពង្រាងយន្តការ និងរៀបចំគំនូស  
បំព្រួញអំពីលំហូរថវិកាដែលកំពុងអនុវត្ត និងពង្រាងឯកសារពិគ្រោះ និងការទទួលខុសត្រូវ។

ដំណើរការវិភាគមុខងារសម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាប់ផ្តើមដោយបាន  
ស្នើឡើងនូវវិធីសាស្ត្រនៃការអនុវត្តវិភាគមុខងារ និងយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្ស និងបាន  
ដាក់ឱ្យមានការពិភាក្សាពីគ្រប់អគ្គនាយកដ្ឋាន/នាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹម  
នេះ ការសិក្សាអភិក្រមការងារថ្មីក៏បានចាប់ដំណើរការជាបណ្តើរៗផងដែរក្រោមគម្រោង FMIS ។

ដោយឡែកកិច្ចការពង្រាយមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុកំពុងរៀបចំដើម្បីចាត់បញ្ជូនមន្ត្រីទៅប្រ  
ចាំនៅក្រសួង-ស្ថាប័នចំណាយចំនួន ១១ (ក្នុងឆ្នាំ ២០០៨ មានចំនួន ០៩នាក់) និងកំពុង  
ត្រៀមរៀបចំពង្រាយមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុទៅតាមបណ្តាក្រសួង-ស្ថាប័នបន្ថែមទៀត។

~ **កែលម្អខ្លួនក្នុងដំណើរការងារទទួលខុសត្រូវចំពោះការគ្រប់គ្រងហិរញ្ញវត្ថុនិងការពង្រឹងគណនេយ្យភាព**

ថវិកាតាមកម្មវិធី និងផែនការយុទ្ធសាស្ត្រថវិកាត្រូវបានកែលម្អនិងពង្រឹងបន្ថែម ព្រមជាមួយ  
ការអនុវត្តប្រព័ន្ធបាយការណ៍ពិនិត្យមើលសមិទ្ធកម្មនៃការប្រើប្រាស់ថវិកាដែលនេះជាឧបករណ៍  
សម្រាប់ការវិភាគថវិកា។ ការពង្រឹងវិន័យនៃការគ្រប់គ្រងថវិកា និងការពង្រឹងឱ្យអនុវត្តថវិកា  
កំពុងអនុវត្តជាបន្ត។ ទន្ទឹមនេះ សកម្មភាពសំខាន់ៗមួយចំនួនក៏ត្រូវបានចាប់ផ្តើមអនុវត្តផងដែរ  
ដូចជា ការរៀបចំចងក្រងមូលដ្ឋានទិន្នន័យគតិយុត្តពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុសាធារណៈ ការ  
រៀបចំសារាចរណែនាំការអនុវត្តចំណាយ ការធ្វើវិចារណកម្មចំណាយលើប្រាក់បៀវត្ស ប្រាក់  
លាភការ ប្រាក់បំណាច់មុខងាររបស់ទីប្រឹក្សា ការអនុវត្តវិធានការត្បិតត្បៀតសន្សំសំចៃដើម្បីកាត់  
បន្ថយចំណាយដំណើរការរដ្ឋបាល គោលការណ៍ណែនាំស្តីពីនីតិវិធី និងបរិបទនៃការធានា  
ចំណាយ និងការទូទាត់អាណត្តិបើកប្រាក់ត្រូវបានរៀបចំជាបណ្តើរៗ។ ដោយឡែក ក្រសួង-  
ស្ថាប័នខ្លះក៏បាននិងកំពុងរៀបចំតារាងបទដ្ឋានត្រួតពិនិត្យការគ្រប់គ្រងហិរញ្ញវត្ថុ, ផែនការចុះត្រួត  
ពិនិត្យអង្គភាពក្រោមឱវាទ និងរបាយការណ៍ត្រួតពិនិត្យការគ្រប់គ្រងធនធានប្រចាំត្រីមាស ។

~ **បន្តកែលម្អការអនុវត្តប្រព័ន្ធថវិកា និង ប្តូរគណនេយ្យថវិកា**

សកម្មភាពដែលបានអនុវត្តដើម្បីធ្វើយតបនឹងគោលបំណងខាងលើ រួមមាន ការបន្តធ្វើ  
សមាហរណកម្មបំណុលត្រូវទារ និងបំណុលត្រូវសងជាមួយអង្គភាពពាក់ព័ន្ធ ទាំងក្នុង និងក្រៅ

រតនាគារដល់ខែសីហា ឆ្នាំ ២០០៩ ការបន្តប្រមូលទិន្នន័យដើម្បីកត់ត្រាបំណុលប្រាក់ខ្ចី និងបំណុលប្រាក់ត្រូវទារ ការអភិវឌ្ឍកិច្ចបញ្ជីកាតណេយ្យ បានចេញសេចក្តីណែនាំអំពីការកំណត់ភារកិច្ច និងការទទួលខុសត្រូវរបស់នាយកដ្ឋាននីមួយៗ លើការកត់ត្រាបំណុល ការសិក្សារកវិធីសាស្ត្រថ្មី និងដំណោះស្រាយលើការកត់ត្រាបំណុល ប្រាក់ខ្ចី សមាហរណកម្មបំណុលត្រូវសង និងត្រូវទារ កំណត់វិធីជាបណ្តោះអាសន្នកត់ត្រាបំណុលឆ្លងកាត់ និងមិនឆ្លងកាត់រតនាគារជាតិ ការផ្លូវផ្តួងទិន្នន័យ ការបន្តចម្លងលេខកូដបន្ស៊ីត្វា (Bridging Table) រវាងប្លង់គណនីថ្មី និងតារាង TOFE ប្រចាំខែ នីមួយៗសម្រាប់ឆ្នាំ ២០០៩ ការធ្វើបច្ចុប្បន្នភាព TOFE ឆ្នាំ២០០៨ TOFE ខែមករា-ខែសីហា ឆ្នាំ២០០៩ GFS ខែមករា-ខែសីហា ឆ្នាំ២០០៩ ធ្វើការកែសម្រួលការតភ្ជាប់ មាតិកាគណនីថ្មីទៅក្នុងស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល ( GFS ) របាយការណ៍ TOFE ដល់ខែមិថុនា ឆ្នាំ២០០៩ ត្រូវបានរៀបចំដាក់ផ្សាយតាម Website ការរៀបចំចំណាត់ថ្នាក់ថវិកាថ្មី ចំណាត់ ថ្នាក់គណនីតាមមុខងារ និងតាមកម្មវិធី (ចំណាត់ថ្នាក់មុខងារអាចអនុវត្តទៅបានលុះត្រាតែ FMIS ដំណើរការ) ការពិនិត្យបញ្ជីសារពើភ័ណ្ឌអចលនទ្រព្យមុនឆ្នាំ២០០៧ ការចាប់ផ្តើមការអនុវត្តការរៀបចំសលាកប័ត្របង់ចំណូលថវិកាដាច់គ្នានូវប្រាក់ពន្ធ ឆ្នាំ២០០៩ និងចំណូលប្រាក់ពន្ធឆ្នាំមុន។ ដើម្បីអនុវត្តមួយជំហានទៀតនូវគណនេយ្យបង្ក ការពិនិត្យកែលម្អចំណាត់ថ្នាក់សេដ្ឋកិច្ចដោយបានរៀបចំជាពង្រាងមាតិកាចំណូល និងមាតិកា ចំណាយជាអនុ-អនុគណនី បានធ្វើការពិនិត្យលក្ខណៈ១០យ៉ាង របស់ COFOG ដោយប្រៀបធៀបជាមួយចំណាត់ថ្នាក់មុខងារទាំង០៤ (រដ្ឋបាល ការពារជាតិ-សន្តិសុខ សង្គមកិច្ច និងសេដ្ឋកិច្ច)។ ការសិក្សាអំពីការកត់ត្រាឱ្យមានភាពស៊ីសង្វាក់រវាងមាតិកាថវិកាថ្មី និងមាតិកាគណនេយ្យថ្មីដែលពាក់ព័ន្ធនឹងចំណាយមូលធនកំពុងបន្តពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ទន្ទឹមនេះ ការកត់ត្រាចំណាយវិនិយោគតាមប្រភពឥណទានត្រូវបានយល់ថាមិនត្រូវអនុវត្តបន្ត និងត្រូវប្រកាន់យកការកត់ត្រាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច ហើយក៏បានធ្វើការញែកចំណាយដែលមានថវិកាជាចំណាយចរន្តពីគម្រោងវិនិយោគ (ហិរញ្ញប្បទានក្រៅប្រទេស) និងការកត់ត្រានៅក្នុងគណនីថ្នាក់ទី ៦ស្របតាមមាតិកាថ្មី ។

គោលការណ៍ណែនាំអំពីចំណាត់ថ្នាក់សេដ្ឋកិច្ចត្រូវបានរៀបចំនិងកំពុងពិនិត្យការដាក់បញ្ចូល  
ក្នុងប្រព័ន្ធ FMIS

ការបង្កើតលេខកូដសម្រាប់សំគាល់កម្មវិធីត្រូវបានកំពុងសិក្សាដើម្បីរៀបចំចំណាត់ ថ្នាក់កម្មវិធី។

អគ្គនាយកដ្ឋានរតនាគារជាតិបានរៀបចំចងក្រងឯកសារពាក់ព័ន្ធនឹងការងាររតនាគារជាតិ  
ដើម្បីធ្វើការផ្សព្វផ្សាយដល់មន្ត្រីជំនាញ និងបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ០៣ លើក។  
ការពិនិត្យសិក្សាដើម្បីកែលម្អការងារថវិកា និងកែសម្រួលប្លង់គណនេយ្យឃុំ-សង្កាត់ ស្រុក-  
ខណ្ឌ-ក្រុង រាជធានី-ខេត្តកំពុងអនុវត្តបន្ត។

ក្រសួង-ស្ថាប័ន បាន និងកំពុងអនុវត្តជាបណ្តើរៗការកែលម្អប្លង់គណនេយ្យថ្មី ចំណាត់  
ថ្នាក់ថវិកាថ្មី ការរៀបចំអនុវត្តថវិកាផ្នែកតាមចំណាត់ថ្នាក់រដ្ឋបាល សេដ្ឋកិច្ច និង អនុមុខងារ  
រៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ការចូលរួមធ្វើសង្កេតភាពរវាងចំណាត់ថ្នាក់នៃ  
ប្លង់គណនេយ្យថ្មី និងស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល ហើយបានប្រើប្រាស់មន្ត្រីដែលបានចូលរួមវគ្គ  
បណ្តុះបណ្តាលគ្រូបង្គោលផ្នែកប្លង់គណនេយ្យថ្មីនិងចំណាត់ថ្នាក់ថវិកាថ្មីរៀបចំដោយក្រសួងសេដ្ឋ  
កិច្ចនិងហិរញ្ញវត្ថុដើម្បីបណ្តុះបណ្តាលបន្តដល់មន្ត្រីផ្សេងទៀតនិងរៀបចំផែនការបណ្តុះបណ្តាលលើ  
ការអនុវត្តចំណាត់ថ្នាក់ថវិកាថ្មី ។

**~ កែលម្អដំណើរការ និងប្រតិបត្តិការអនុវត្តថវិកា**

សកម្មភាពដែលបាន និងកំពុងអនុវត្តក្នុងផ្នែកនេះមានដូចជា អនុក្រឹត្យស្តីពីការកែលម្អ  
នីតិវិធីចំណាយថវិកាចរន្ត និងចំណាយថវិកាវិនិយោគសម្រាប់ថវិកាបុរេប្រទានត្រូវបានសម្រេច  
ដោយរាជរដ្ឋាភិបាល បានចេញសារាចរណែនាំបន្ថែមស្តីពីកិច្ចបញ្ជីការរដ្ឋទេយ្យបុរេប្រទាននៅ  
តាមក្រសួង-ស្ថាប័ន មន្ទីររាជធានី-ខេត្តជាមួយរតនាគារខេត្ត-រាជធានី ការរៀបចំតាក់តែង  
ឯកសារគណនេយ្យសម្រាប់តាមដានការកត់ត្រារដ្ឋទេយ្យបុរេប្រទាន និងរដ្ឋទេយ្យចំណូលការ  
រៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សព្វផ្សាយអំពីចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា  
ទូទៅរបស់រដ្ឋ នីតិវិធីចំណាយ និងកិច្ចបញ្ជីកាគណនេយ្យ នីតិវិធីចំណូលចំណាយ-ចំណាយ  
និងវិធានគណនេយ្យ ការបន្តកាត់បន្ថយបរិបទការងារ និងពន្លឿនការពិនិត្យ លិខិតយុត្តិការភ្ជាប់

តាមអាណត្តិបើកប្រាក់ និងការទូទាត់ ការផ្ទេរផ្តល់ប្រចាំខែរបាយការណ៍ចំណាយ និងតារាងតុល្យភាព។

ចំពោះការអនុវត្តគម្រោង FMIS ឯកសារដេញថ្លៃសម្រាប់ដំណាក់កាលទី២នៃគម្រោង FMIS ត្រូវបានបញ្ជូនដល់ធនាគារពិភពលោកជាលើកទី ៧ ដើម្បីពិនិត្យ បានបញ្ចប់ការភ្ជាប់នីតិវិធីអនុវត្តការងាររួមសម្រាប់ដំណើរការអនុវត្តការងារនីមួយៗពីចំណុចចាប់ផ្តើមរហូតដល់ចុងបញ្ចប់ ( End to End Current Process Mapping-From Procure to Pay) និងបានសាកល្បងកំណត់អត្តសញ្ញាណនីតិវិធី ការងារយុទ្ធសាស្ត្រគ្រប់គ្រងការផ្លាស់ប្តូរ និងផែនការទំនាក់ទំនងត្រូវបានចាប់ផ្តើមដាក់អនុវត្ត ព្រមទាំងបានធ្វើការអង្កេតចំនួនពីរលើកអំពីការយល់ដឹងគម្រោង FMIS និងការផ្លាស់ប្តូរសម្រាប់គម្រោង។

ក្រសួង-ស្ថាប័ន បាន និងកំពុងរៀបចំការកាត់បន្ថយភាពសុក្រស្មាញផ្ទៃក្នុងសម្រាប់ការស្នើសុំឥណទាន ធ្វើការកែលម្អប្រតិបត្តិការធានាចំណាយ និងការទូទាត់ដោយរៀបចំឱ្យមានសេម៉ាដំណើរការ រៀបចំតារាងតាមដាន និងត្រួតពិនិត្យពេលវេលានៃការស្នើសុំធានាចំណាយ ធ្វើការត្រួតពិនិត្យការកាត់ត្រាអាណត្តិ ឬ បុរេប្រទានឱ្យស្របតាមវិធានគណនេយ្យ និងប្លង់គណនេយ្យថ្មី។

**~ កែលម្អប្រព័ន្ធគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុដើម្បីធានាភាព**

សកម្មភាពដែលបានអនុវត្តមានដូចជា ការណែនាំអំពីការកាត់ត្រាបំណុលពន្ធតាមរបៀបជាប្រចាំ ការរៀបចំសេចក្តីព្រាងប្រកាសបង្កើតបន្ថែមគណនីប្រាក់បញ្ញើនៅធនាគារពាណិជ្ជគណនីមូលនិធិស្រុក-ខណ្ឌ គណនីប្រាក់បញ្ញើរបស់ស្រុក ខណ្ឌ ការរៀបចំសេចក្តីព្រាងប្រកាសបង្កើតបន្ថែមគណនីប្រាក់បញ្ញើថវិកាស្រុក ខណ្ឌនៅរតនាគារខេត្ត សេចក្តីណែនាំស្តីពីកិច្ចបញ្ជីការចំណូលការប្រាក់ពីគណនីចរន្តសម្រាប់ចំណូល ចំណាយឃុំ-សង្កាត់នៅធនាគារអេស៊ីលីដា ត្រូវបានដាក់ឱ្យអនុវត្ត ការរៀបចំសេចក្តីព្រាងប្រកាសណែនាំស្តីពីការអនុវត្តប្រតិបត្តិការចំណូល-ចំណាយជាមួយធនាគារពាណិជ្ជអេស៊ីលីដា ការរៀបចំវគ្គបណ្តុះបណ្តាលកិច្ចបញ្ជីការផ្ទេរទេយ្យបុរេប្រទាន រដ្ឋទេយ្យចំណូលដល់ក្រសួង-ស្ថាប័ន បានចេញប្រកាសស្តីពីការបំពេញបន្ថែមគណនី

ចរន្តនៅធនាគារពាណិជ្ជ សេចក្តីណែនាំស្តីពីការអនុវត្តកិច្ចប្រតិបត្តិការនៅធនាគារពាណិជ្ជ ការសិក្សាលើការកាន់គណនេយ្យថ្នាក់ក្រោមជាតិ កិច្ចបញ្ជីកាបំណុលអចលនទ្រព្យទាក់ទងនឹង ចំណាយវិនិយោគ ការប្រើប្រាស់ប្រព័ន្ធ DMFAS ដើម្បីធ្វើឱ្យមានស្វ័យប្រវត្តិកម្មប្រព័ន្ធបាយ ការណ៍របស់ការិយាល័យគ្រប់គ្រងបំណុលតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា។ គំរូរបាយការណ៍សមិទ្ធ កម្មនៃការអនុវត្តថវិកាប្រចាំត្រីមាសប្រចាំឆមាស និងប្រចាំឆ្នាំ ត្រូវបានរៀបចំឡើង ហើយបាន ដាក់ឱ្យមានការពិភាក្សាជាមួយមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ការសិក្សាលើការបញ្ចូលគ្នារវាង ប្លង់គណនេយ្យរដ្ឋ ប្លង់គណនេយ្យថវិកាខេត្ត ប្លង់គណនេយ្យថវិកាស្រុក និងប្លង់គណនេយ្យ ថវិកាឃុំ សង្កាត់ ឱ្យមានប្លង់គណនេយ្យតែមួយដើម្បីដាក់បញ្ចូលក្នុង FMIS កំពុងមានដំណើរ ការ។

ក្រសួង-ស្ថាប័ន បាន និងកំពុងប្រមូលចងក្រងគំរូរបាយការណ៍គណនេយ្យ រៀបចំ របាយការណ៍ផ្ទៃក្នុង រៀបចំរបាយការណ៍តាមគំរូរបាយការណ៍ថ្មីដែលឆ្លើយតបនឹងតម្រូវការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កែលម្អការកត់ត្រារបាយការណ៍ និងការត្រួតពិនិត្យ ទ្រព្យសម្បត្តិរដ្ឋជាប្រចាំ ព្រមទាំងការជំរុញការរៀបចំប័ណ្ណកម្មសិទ្ធិសំគាល់ទ្រព្យសម្បត្តិរដ្ឋនៅតាម បណ្តាអង្គភាពចំណុះក្រសួង-ស្ថាប័ន។

**~ កែលម្អសវនកម្ម និងអធិការកិច្ច ព្រមទាំងឆ្លើយតបទៅនឹងការប្រើប្រាស់លទ្ធផលនៃរបាយការណ៍សវនកម្ម និង អធិការកិច្ច**

សកម្មភាពដែលបានអនុវត្តរួមមាន ការត្រួតពិនិត្យ និងតាមដានការបង្កើត និងដំណើរ ការរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ក្រសួង-ស្ថាប័ន ជាលទ្ធផលក្រសួង ២៦ បានបង្កើត នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលក្នុងនោះ ក្រសួងចំនួន ១៨ (មានត្រឹម ១៣ នៅក្នុងឆមាស ទី ១) មានដំណើរការ សហគ្រាសសាធារណៈចំនួន ០៣ បានបង្កើតអង្គភាពសវនកម្មផ្ទៃក្នុង និងកំពុងដំណើរការ កម្រងសំណួរពាក់ព័ន្ធនឹងស្ថានភាពសវនកម្មផ្ទៃក្នុងត្រូវបានធ្វើទៅក្រសួង ចំនួន ២៥ ការដើម្បីប្រអប់សំបុត្រសវនកម្មនៅ២៤ រាជធានី-ខេត្ត ការរៀបចំឯកសារសិក្ខា សាលាស្តីពីផែនការយុទ្ធសាស្ត្រសវនកម្ម ការរៀបចំសេចក្តីព្រាងនីតិវិធី សវនកម្មផ្ទៃក្នុងសម្រាប់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដោយទើបសម្រេចបាននៅសាខាគយ និងរដ្ឋាករខេត្តព្រះ សីហនុ និងស្នាក់ការគយ និងរដ្ឋាករហើយប៉ែត អគ្គនាយកដ្ឋានពន្ធដារ និងបណ្តាសាខា

ក្រោមចំណុះ ដោយសម្រេចបាននៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធដំ សៀវភៅណែនាំនីតិវិធីសវនកម្មកំពុងត្រូវរៀបចំជាបណ្តើរៗ ការរៀបចំរួមរាល់ផែនការការងារអធិការកិច្ចរបស់អគ្គាធិការដ្ឋានសម្រាប់រយៈពេល០៣ឆ្នាំ (២០០៩-២០១១) ការពិនិត្យលើការបែងចែកតួនាទីនិងភារកិច្ចរវាងអធិការកិច្ច និងសវនកម្មផ្ទៃក្នុងនៅតាមបណ្តាក្រសួង-ស្ថាប័ន ការរៀបចំសេចក្តីព្រាងប្រកាសស្តីពីវិន័យក្រមសីលធម៌ និងការទទួលខុសត្រូវវិជ្ជាជីវៈសម្រាប់មន្ត្រីអធិការកិច្ចហិរញ្ញវត្ថុ ការវាយតម្លៃលើវិន័យ សកម្មភាពការងារ និងលទ្ធផលការងាររបស់មន្ត្រីអធិការកិច្ចហិរញ្ញវត្ថុ ការពិនិត្យកែសម្រួលខ្លឹមសារសៀវភៅណែនាំស្តីពីនីតិវិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ការរៀបចំនិងស្នើវគ្គបណ្តុះបណ្តាលមន្ត្រីអធិការកិច្ចហិរញ្ញវត្ថុព្រមទាំងការបន្តកិច្ចសហការជាមួយផ្នែកអធិការកិច្ចហិរញ្ញវត្ថុប្រទេសបារាំងដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងបន្ថែម ។

ក្រសួង-ស្ថាប័ន បាននិងកំពុងរៀបចំឱ្យដំណើរការនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំផែនការសវនកម្មប្រចាំឆ្នាំដោយបានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កែលម្អយន្តការដើម្បីធានាឱ្យមានការឆ្លើយតបប្រកបដោយប្រសិទ្ធភាពជាមួយនឹងលទ្ធផលសវនកម្ម និងរៀបចំបញ្ជីសំណួរ និងលក្ខណៈវិនិច្ឆ័យចាំបាច់សម្រាប់ការងារសវនកម្ម។

**៤. ពង្រឹង និងរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រវិស័យការងារហិរញ្ញវត្ថុ**

ការសិក្សាអំពីជម្រើសនីតិវិធីថវិកាស្វយ័ត និងថវិកាឯកភាពនៅតាមរាជធានី-ខេត្តកំពុងអនុវត្តជាបន្ត។ កសហវ បានចូលរួមកែលម្អនិងផ្តល់ធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងកម្មវិធីជាតិរយៈពេល ១០ឆ្នាំសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ។ ការអនុវត្តថវិកាឃុំ-សង្កាត់ត្រូវបានកែសម្រួល។ សេចក្តីព្រាងច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានពិនិត្យ និងកែសម្រួល ។ ក្រសួង-ស្ថាប័នបាននិងកំពុងអនុវត្តវិសហមជ្ឈការដោយការផ្ទេរសិទ្ធិអាណាប័កពីថ្នាក់កណ្តាលឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិជា បណ្តើរៗ ប៉ុន្តែនៅមានចំនួនតិចតួចនៅឡើយ។ យុទ្ធសាស្ត្រចំណូលមិនមែនពន្ធនៅតាមរាជធានី-ខេត្តត្រូវបានកែលម្អឱ្យស៊ីសង្វាក់ជាមួយការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីរបបហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំសេចក្តីព្រាងបែងចែកចំណូលពន្ធទៅរដ្ឋបាលថ្នាក់ក្រោមជាតិ កំពុងដំណើរការ ហើយប្លង់គណនេយ្យថ្មីសម្រាប់ថវិកាឃុំសង្កាត់ត្រូវបានធ្វើការ



ពិនិត្យ និងកែលម្អ។ ការរៀបចំយុទ្ធសាស្ត្ររយៈពេលខ្លីសម្រាប់ការអនុវត្តវិមជ្ឈការសារពើពន្ធ (២០០៩-២០១១) និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការអនុវត្តវិមជ្ឈការសារពើពន្ធ (២០១១-២០១៨) កំពុងដំណើរការ។

**~ ការកសាងសមត្ថភាពស្ថាប័ន និងវិធានការលើកទឹកចិត្ត**

សកម្មភាពដែលបានអនុវត្តរួមមាន ការរៀបចំឯកសារគម្រោងបណ្តុះបណ្តាលកសាងជំនាញឯកទេសដើម្បីឱ្យមានស្តង់ដារមួយជាក់លាក់ បានរៀបចំកម្មវិធីបណ្តុះបណ្តាលចំនួន០៣វគ្គស្តីពី " ភាពជាអ្នកដឹកនាំសម្រាប់ការគ្រប់គ្រងគោលនយោបាយសាធារណៈ " មានសិក្ខាកាមចូលរួមសរុបចំនួន ៨៨ នាក់ វគ្គបណ្តុះបណ្តាលលើមុខជំនាញស្តង់ដារគណនេយ្យកម្ពុជា មានសិក្ខាកាមចំនួន ៤៧ នាក់ វគ្គបណ្តុះបណ្តាលជំនាញលទ្ធកម្មសាធារណៈ មានសិក្ខាកាមចំនួន ២៣ នាក់ សិក្ខាកាមចំនួន ៥៣៩ នាក់បានទទួលការបណ្តុះបណ្តាលលើជំនាញចំនួន ០៩ ដែលមានប៊ិកម្រិត សិក្ខាកាមដែលទទួលការបណ្តុះបណ្តាលផ្នែកគណនេយ្យ លទ្ធកម្ម គ្រប់គ្រងកុំព្យូទ័រ ភាសាអង់គ្លេស ថវិកា រតនាគារ និងការស្វែងយល់ពីកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចំនួនសរុប ៤០០០ នាក់ បានជ្រើសរើសនិស្សិតសរុបចំនួន ០៨ រូបទៅសិក្សាក្រៅប្រទេសក្រោមអាហារូបករណ៍របស់កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានកែលម្អយន្តការ តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការសិក្សារបស់និស្សិត និងគោលនយោបាយ និងទម្រង់ បច្ចេកទេសសម្រាប់ការជ្រើសរើសនិស្សិតទទួលអាហារូបករណ៍ ការរៀបចំកម្មវិធីសម្រាប់វគ្គបណ្តុះបណ្តាល០៨ថ្នាក់ រៀបចំកម្មវិធីស្ម័គ្រចិត្តសម្រាប់អភិវឌ្ឍផែនការសកម្មភាព ការផ្តល់សេវាប្រឹក្សាយោបល់ដល់ក្រសួងសុខាភិបាលក្នុងការរៀបចំផែនការស្តីពីការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ការបើកវគ្គបណ្តុះបណ្តាលអំពីការព្យាករណ៍ចំណូល សិក្ខាសាលាស្តីពីការគ្រប់គ្រងការផ្លាស់ប្តូរ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពព័ត៌មានវិទ្យា វគ្គសិក្សាភាសាអង់គ្លេស ការរៀបចំវិបស្សនាដើម្បីពិភាក្សាការកសាងផែនការសកម្មភាពដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័ន ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានចំនួនពីរកម្រិត។ មន្ត្រីទទួលបន្ទុកការ

ងារ FMIS ត្រូវបានទទួលការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ហើយវគ្គបណ្តុះបណ្តាល អំពីគម្រោង FMIS ត្រូវបានរៀបចំសម្រាប់មន្ត្រីពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័ន។

នៅក្នុងក្របខ័ណ្ឌនៃការងារគ្រប់ធនធានមនុស្ស សកម្មភាពអនុវត្តមានដូចជា ការធ្វើ បច្ចុប្បន្នភាពទិន្នន័យបុគ្គលិក មន្ត្រីរាជការ ការរៀបចំសំណុំឯកសារផ្ទាល់ខ្លួនរបស់មន្ត្រីរាជការ ការចងក្រងច្បាប់និងបទបញ្ញត្តិគ្រប់គ្រងមុខងារសាធារណៈត្រូវបានបញ្ចប់ និងបានរៀបចំឯកសារ សម្រាប់ដេញថ្លៃបោះពុម្ព ការផ្សព្វផ្សាយអំពីការរៀបចំឯកសារពាក់ព័ន្ធនឹងការអនុវត្តប្រាក់លាភ ការបន្ថែមដោយផ្អែកលើលទ្ធផលការងារ (កិច្ចសន្យាការងារ លក្ខខណ្ឌការងារ កិច្ចព្រម ព្រៀងសមិទ្ធកម្មប្រចាំឆ្នាំ ពាក្យស្នើសុំបម្រើការងារ លក្ខខណ្ឌនៃការតែងតាំង) ដល់អង្គភាព ចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័ន ការងារប្រមូលទិន្នន័យមន្ត្រីរាជការ និងសិក្សាស្វែងយល់អំពីតម្រូវការកសាងសមត្ថភាពមន្ត្រីរាជការនៅតាមមន្ទីររាជធានីខេត្តត្រូវបាន អនុវត្តនិងកំពុងចាប់ផ្តើមដំណើរការរៀបចំផែនការការងារដើម្បីប្រមូលទិន្នន័យមន្ត្រីរាជការនៅរដ្ឋ បាលកណ្តាល និងនៅតាមបណ្តាអគ្គនាយកដ្ឋាន ការជ្រើសរើសទីប្រឹក្សាសម្រាប់គម្រោងគ្រប់ គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យាកំពុងដំណើរការព្រមជាមួយការដេញថ្លៃផ្គត់ផ្គង់គ្រឿង សម្ភារៈ និងផ្ទាំងផ្សព្វផ្សាយព័ត៌មាននៅក្នុងក្រសួងចំនួន ០៤ ត្រូវរៀបចំដំឡើង កម្មវិធីសិក្សា លើប្រធានបទចំនួន ០៤ អំពីការគ្រប់គ្រងធនធានមនុស្ស ត្រូវបានផ្តល់ដោយទីប្រឹក្សាអន្តរជាតិ សម្រាប់មន្ត្រីនៃនាយកដ្ឋានបុគ្គលិកហើយសេចក្តីព្រាងគោលនយោបាយគ្រប់គ្រងធនធានមនុស្សក៏ ត្រូវបានរៀបចំចេញជារូបរាងផងដែរ។

ក្រៅពីសកម្មភាពខាងលើនេះ នៅមានសកម្មភាពមួយចំនួនទៀតដែលបាននិងកំពុងអនុវត្ត រួមមាន ការរៀបចំតារាងប្រៀបធៀបបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុរាជធានី ខេត្តចំនួន១៩ និងនៅតាមបណ្តាអង្គភាពចំណុះក្រសួងមួយចំនួន ព្រមទាំងការ ជំរះបញ្ជីសារពើភ័ណ្ឌ និងការចាប់ផ្តើមរៀបចំបណ្ណាល័យ បន្ទប់សិក្សា និងកន្លែងដឹកលំដក សាររបស់សវនកម្ម។ ក្រសួង-ស្ថាប័ន បាន និងកំពុងរៀបចំផែនការបណ្តុះបណ្តាល និងជ្រើស រើសមន្ត្រីដែលមានសមត្ថភាព រៀបចំការបែងចែកមុខងារ និងភារកិច្ចសម្រាប់មន្ត្រី អនុវត្តការ

ងារកែទម្រង់និងបានបញ្ជូនមន្ត្រីដើម្បីចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាទាំងឡាយដែលបានរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

**២.៣ សកម្មភាពសម្រាប់ជំហានបន្ទាប់ដែលត្រូវចាប់ផ្តើមជាបន្តិច**

វឌ្ឍនភាពនៃសកម្មភាពជំហានបន្ទាប់ គឺមានគោលបំណងកែលម្អ និងពង្រីកការអនុវត្តថវិកាតាមកម្មវិធី ព្រមទាំងកែលម្អភាពគ្រប់ជ្រុងជ្រោយ និងសមាហរណកម្មនៃថវិកា។

**~ការកែលម្អ និងការពង្រីកការអនុវត្តថវិកាតាមកម្មវិធី**

ដើម្បីរួមចំណែកដល់ការកែលម្អ និងការពង្រឹងការអនុវត្តថវិកាតាមកម្មវិធី គោលការណ៍ណែនាំស្តីពីការរៀបចំថវិកាតាមកម្មវិធីត្រូវបានធ្វើការកែលម្អជាបន្តបន្ទាប់ និងផ្សព្វផ្សាយដល់មន្ត្រីទទួលបន្ទុកនៅក្នុងគ្រប់ក្រសួង-ស្ថាប័ន ទន្ទឹមនេះសមត្ថភាពបំពេញការងាររបស់មន្ត្រីត្រូវបានពង្រឹងជាប្រចាំ។ ក្រសួង-ស្ថាប័ន បានធ្វើការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាទៅដល់ក្រុមបញ្ជ្រាបយេនឌ័រនៅក្នុងក្រសួង-ស្ថាប័ន។ ការងារដែលកំពុងមានការយកចិត្តទុកដាក់ជាប្រចាំមានដូចជា កែលម្អការរៀបចំថវិកាកម្មវិធី ពិនិត្យ និងកែលម្អការរៀបចំបទដ្ឋានវាយតម្លៃលើគុណភាពនៃការរៀបចំថវិកាកម្មវិធី បានរៀបចំ និងដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំ និងគំរូរបាយការណ៍តាមដានវាយតម្លៃគម្រោង កែលម្អសកម្មភាព សូចនាករព្រមទាំងលទ្ធផលសម្រេចបានក្នុងឆ្នាំ និង លទ្ធផលចុងក្រោយដើម្បីឱ្យស្របតាមអនុកម្មវិធី និងកម្មវិធី កែលម្អ និងកំណត់ ទិសដៅ អនាគតលើការអនុវត្តតាមកម្មវិធី រៀបចំនីតិវិធីត្រួតពិនិត្យវាយតម្លៃ និងការដាក់ពិន្ទុ លើការរៀបចំថវិកាកម្មវិធី រៀបចំនីតិវិធីផ្ទៃក្នុងដើម្បីអនុវត្តសកល្យងថវិកាតាមកម្មវិធី បង្កើតយន្តការផ្ទៃក្នុងដើម្បីរាយការណ៍អំពីការអនុវត្តថវិកាតាមកម្មវិធី។ ក្រសួង-ស្ថាប័ន ក៏បានរួមចំណែកក្នុងការផ្តល់មតិយោបល់លើការរៀបចំយុទ្ធសាស្ត្រនិងលក្ខណៈវិនិច្ឆ័យដើម្បីកំណត់ពីភាពគ្រប់គ្រាន់និងពេលវេលានៃការពង្រីកការសកល្យងថវិកាតាមកម្មវិធី ហើយក៏បានធ្វើការកែលម្អផែនការយុទ្ធសាស្ត្ររបស់ខ្លួនដោយកំណត់កម្មវិធីការងារសកល្យងកសាង និងអនុវត្តថវិកាតាមកម្មវិធី។ នៅក្នុងក្របខ័ណ្ឌនៃការពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួនលើផ្នែករៀបចំ និងអនុវត្តថវិកាកម្មវិធី ក្រសួង-ស្ថាប័នបានរៀបចំជាផែនការបណ្តុះបណ្តាលផ្ទៃក្នុង និងបានប្រើប្រាស់ធនធានមនុស្សដែលទទួល

ការទទួលបានការបណ្តុះបណ្តាលពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមានបទពិសោធន៍លើការងារ ថវិកាកម្មវិធីដើម្បីផ្តល់ការបណ្តុះបណ្តាលបន្តដល់មន្ត្រីនៅរដ្ឋបាលកណ្តាល និងនៅរដ្ឋបាលថ្នាក់ ក្រោមជាតិ។

~ **បន្តកែលម្អភាពគ្រប់ជ្រុងជ្រោយ និង ការធ្វើសមាហរណកម្មថវិកា**

ក្នុងន័យបន្តកែលម្អភាពគ្រប់ជ្រុងជ្រោយ និងការធ្វើសមាហរណកម្មថវិកា ផែនការយុទ្ធសាស្ត្រថវិកាត្រូវបានបន្តពង្រឹងបន្ថែម ព្រមជាមួយនេះគោលការណ៍ណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ត្រូវបានធ្វើការកែសម្រួល និងត្រៀមផ្សព្វផ្សាយដល់គ្រប់ក្រសួង-ស្ថាប័ន។ ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០១០ របស់ក្រសួង-ស្ថាប័ន ត្រូវបានយកមកប្រើប្រាស់ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំសារាចរណែនាំបច្ចេកទេសលើការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងប្រចាំឆ្នាំ ២០១០។ ក្រសួងបានរៀបចំការព្យាករណ៍ឥណទានថវិកាគម្រោងវិនិយោគផ្ទាល់” ជំពូក ២១ ” ក្នុងក្របខ័ណ្ឌការអនុវត្តថវិការយៈពេលមធ្យម។ កិច្ចការមួយចំនួនកំពុងតែដំណើរការដូចជា ការប្រមូលព័ត៌មាន និងឯកសារស្តីពីចំណូល-ចំណាយរបស់សហគ្រាសពាណិជ្ជ និងឧស្សាហកម្ម ថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល និងថវិកាក្រៅបរិបទរបស់ដៃគូអភិវឌ្ឍន៍នៅគ្រប់ក្រសួង-ស្ថាប័ន ការកែលម្អគុណភាពនៃការផ្តល់ព័ត៌មានអំពីចំណាយមូលធនហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ដើម្បីធ្វើសមាហរណកម្មទៅក្នុងផែនការយុទ្ធសាស្ត្រថវិកា និងរបាយការណ៍ថវិកា ស្របជាមួយនេះ ការមានពិនិត្យផ្ទៀងផ្ទាត់ គម្រោងវិនិយោគសាធារណៈជាមួយការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០១០-២០១២ និង ណែនាំឱ្យមានការបញ្ចូលក្នុងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០១០-២០១២ នូវចំណូល-ចំណាយរបស់សហគ្រាសពាណិជ្ជ និងឧស្សាហកម្ម ថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល និងថវិកាក្រៅបរិបទរបស់ដៃគូអភិវឌ្ឍន៍។ ក្រសួង-ស្ថាប័នដែលបានបង្ហាញខ្លាំងចំណូល-ចំណាយរបស់ដៃគូអភិវឌ្ឍន៍ក្រៅបរិបទថវិកានៅមានចំនួនតិចតួចនៅឡើយ។ សេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តថវិកាក្រៅបរិបទថវិកាត្រូវបានរៀបចំឡើង។ ការធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌចំណាយរយៈពេលមធ្យម ២០១១-២០១៣ កំពុងអនុវត្តជាបន្ត ព្រមជាមួយនេះ ក៏បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីក្របខ័ណ្ឌចំណាយរយៈពេលមធ្យម ២០១០-២០១២ដល់ក្រសួង-ស្ថាប័នផងដែរ។ ក្រសួង-ស្ថាប័នបាននិងកំពុងកែលម្អជាបណ្តើរ ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ដោយបានបង្កើត និងជំរុញឱ្យ

ដំណើរការក្រុមការងារផែនការយុទ្ធសាស្ត្រថវិកា ប្រជុំផ្សព្វផ្សាយដល់អង្គការក្រៅមន្ទីរាទអំពី ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ដំណើរការនៃការធ្វើសមាហរណកម្មទៅក្នុងថវិការួមរបស់ ក្រសួង ការសម្របសម្រួលនៅក្នុងការប្រមូលព័ត៌មានចំណាយ និងការពង្រឹងសមត្ថភាព របស់មន្ត្រីរាជការក្នុងផ្នែករៀបចំផែនការយុទ្ធសាស្ត្រថវិកា។ នៅក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងចំណូល-ចំណាយក្រៅបរិបទ ក្រសួង-ស្ថាប័ន ក៏បាន និងកំពុងយកចិត្តទុកដាក់ដោយបានធ្វើការ ណែនាំអង្គការក្រៅមន្ទីរាទឱ្យរៀបចំថវិកាតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើសមាហរណកម្មចំណូល-ចំណាយ ក្រៅបរិបទថវិកាទូទៅក្នុងផែនការថវិកាប្រចាំឆ្នាំ រៀបចំយន្តការផ្ទៃក្នុង និងរៀបចំរបាយការណ៍ ចំណូល-ចំណាយប្រចាំខែ ប្រចាំត្រីមាសជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

នៅក្នុងក្របខ័ណ្ឌការងារសមាហរណកម្មថវិកានេះ រាជរដ្ឋាភិបាលក៏បានបង្កើតក្រុម ការងារមួយ (ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ) ទទួលបន្ទុកពិនិត្យ និងសម្របសម្រួលដំណើរការសុខដុម សីយកម្មការងារផែនការចំណាយវិនិយោគសាធារណៈរបស់រដ្ឋនិងហិរញ្ញប្បទានសហប្រតិបត្តិការ។

**៣. បញ្ហាប្រឈម**

- នៅក្នុងការអនុវត្តផែនការសកម្មភាពកំណែទម្រង់ បញ្ហាប្រឈមមួយចំនួនមានដូចជា៖
- កិច្ចសហការពីក្រសួង-ស្ថាប័នពាក់ព័ន្ធនៅពុំទាន់បានពេញលេញនៅឡើយ ទន្ទឹមនេះការអនុវត្ត សកម្មភាពមួយចំនួនរបស់ក្រសួង-ស្ថាប័ន មិនទាន់អាចអនុវត្តបានដោយត្រូវពឹងផ្អែកលើ ការចាប់ផ្តើមអនុវត្តការងារពីអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជា មុនសិន។
- ការជ្រើសរើសទីប្រឹក្សាអន្តរជាតិដើម្បីជួយដល់ផ្នែកលទ្ធកម្មសាធារណៈមិនបានតាមការគ្រោងទុក
- ការធ្វើរបាយការណ៍តាមដានបំណុលកកស្ទះ និងអាយុកាលបំណុលកកស្ទះ នៅអនុវត្តដោយដៃ
- ការខ្វះខាតជំនាញការផ្នែកច្បាប់ក្នុងផ្នែករៀបចំគោលនយោបាយចំណូលពីប្រេង និងឧស្ម័នព្រម ជាមួយការខ្វះខាតការគាំទ្រដល់ការស្រាវជ្រាវ ចំណេះដឹងមន្ត្រីមានកម្រិត និងមិនមានព័ត៌មាន និងឯកសារគ្រប់គ្រាន់ពាក់ព័ន្ធនឹងបញ្ហាធ្វើអាជីវកម្មប្រេង និងឧស្ម័ន
- សារាចររបស់រដ្ឋាភិបាលមិនមានកំលាំងគ្រប់គ្រាន់ក្នុងការដាក់ទណ្ឌកម្មដល់ក្រុមហ៊ុនកាស៊ីណូ ដែលបង់ពន្ធមិនត្រឹមត្រូវ និងការពន្យារពេលអនុម័តច្បាប់ស្តីពីការគ្រប់គ្រងកាស៊ីណូ

**សេចក្តីផ្តើម**

- សំណើសុំគោលការណ៍ផ្តល់រង្វាន់លើកទឹកចិត្ត និងនីតិវិធីដកចំណាយសម្រាប់ដំណើរការប្រមូលចំណូល មិនទាន់មានការសម្រេចជាផ្លូវការ និងការលើកទឹកចិត្តចំពោះមន្ត្រីអនុវត្តការងារកំណែទម្រង់នៅមិនទាន់ឆ្លើយតបតាមតម្រូវការជាក់ស្តែង។
- ការយល់ដឹងអំពីប្រព័ន្ធព័ត៌មានវិទ្យានៅមានកម្រិត និងការជ្រើសរើសមន្ត្រីវិភាគអភិក្រមការងារមិនបានសម្រេចដោយពុំមានបេក្ខជនដែលមានសមត្ថភាពសមស្រប
- ការបង្កើត និងដំណើរការក្រុមការងារថវិកាក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកានៅតាមក្រសួង-ស្ថាប័ននៅមិនទាន់បានប្រសើរនៅឡើយ
- ការស្នើសុំឱ្យមានការបង្ហាញពីសមាសភាព និងមូលនិធិដៃគូអភិវឌ្ឍន៍តាមក្រសួង-ស្ថាប័នមានការលំបាក ដែលជាចំណោទចំពោះការធ្វើសមាហរណកម្មថវិកា
- ការលំបាកលើផ្នែកសម្របសម្រួល និងសហការផ្ទៃក្នុង ក្នុងការផ្តល់ និងថែករំលែកទិន្នន័យ និងព័ត៌មាននៅតាមក្រសួង-ស្ថាប័នមួយចំនួន
- ធនធានមនុស្សដែលមានជំនាញ និងសមត្ថភាពដើម្បីអនុវត្តការងារនៅមានកម្រិត នៅក្នុងពេលដែលថវិកាគាំទ្រដល់ការបណ្តុះបណ្តាលមិនត្រូវបានអនុញ្ញាតឱ្យផ្តល់ដល់គ្រូបង្រៀនជាមន្ត្រីរាជការ
- ការសម្រេចលើជម្រើសក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មនៅអគ្គនាយកដ្ឋានរតនាគារជាតិនៅមិនទាន់មាននៅឡើយ។

**៣. សេចក្តីសន្និដ្ឋាន**

ជារួមនៅក្នុងត្រីមាសទី៣ វឌ្ឍនភាពនៃការអនុវត្តសកម្មភាពការងារកែទម្រង់នៅមានកម្រិតមិនទាន់ល្អប្រសើរស្របតាមសកម្មភាពដែលបានកំណត់នៅក្នុងផែនការសកម្មភាព ហើយសន្ទុះការងារកំណែទម្រង់តាមចង្កោមសកម្មភាពនីមួយៗហាក់មានកម្រិតថមថយបើធៀបនឹងសកម្មភាពដែលបានអនុវត្តនៅក្នុងត្រីមាសទី២កន្លងមក។ សកម្មភាពកំណែទម្រង់មួយចំនួនគួរមានការយកចិត្តទុកដាក់ជាបន្ថែមដូចជា សកម្មភាពដែលពាក់ព័ន្ធនឹងការបន្តកែលម្អរដ្ឋបាល និង គោលនយោបាយចំណូល ការងារបន្តកែលម្អការគ្រប់គ្រងបំណុល ការបន្តកែលម្អលទ្ធកម្មសាធារណៈ ការកែលម្អបន្ទាត់គណនេយ្យភាពដោយកំណត់ឱ្យបានច្បាស់ពីតួនាទី មុខងារ និងការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័នគ្រប់កម្រិត និងរបស់អង្គភាពក្រោមឱវាទ ការងារបន្តកែលម្អការអនុវត្តមាតិកាថវិកាថ្មី និងប្លង់គណនេយ្យថ្មី ការងារកែលម្អប្រព័ន្ធគណនេយ្យ និង របាយការណ៍

ហិរញ្ញវត្ថុដើម្បីធានាតម្លាភាព និងការកែលម្អឧបករណ៍ដែលជំរុញឱ្យមានការទទួលខុសត្រូវចំពោះ  
ការគ្រប់គ្រងហិរញ្ញវត្ថុនិងការពង្រឹងគណនេយ្យភាព។ ទន្ទឹមនេះសកម្មភាពកសាងសមត្ថភាពមន្ត្រី  
រាជការទាំងសម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នគួរត្រូវពង្រឹងបន្ថែមដើម្បី  
ធានាឱ្យដំណើរការអនុវត្តការងារកំណែទម្រង់អាចប្រព្រឹត្តទៅមានសន្ទុះលឿន និងប្រកបដោយ  
ប្រសិទ្ធភាព។

ចំពោះការដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងការអនុវត្ត ការសម្របសម្រួល និង  
ការគ្រប់គ្រងការងារកំណែទម្រង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានរៀបចំឱ្យមាន  
វិបស្សនាសម្រាប់ថ្នាក់ដឹកនាំក្រសួងទាំងអស់ដើម្បីធ្វើពិនិត្យ និងពិភាក្សាពីបញ្ហា និងឧបសគ្គទាំង  
ឡាយដែលបានជួបប្រទះក្នុងការអនុវត្តការងារ ដោយស្វែងរកដំណោះស្រាយគន្លឹះដើម្បីកែលម្អ  
យន្តការ នីតិវិធី និងបែបបទការងារបច្ចុប្បន្នឱ្យកាន់តែប្រសើរឡើង។

-----